

ប្រវេសន៍អំពីប្រព័ន្ធចុះឈ្មោះការចាក់ថ្នាំបង្ការជំងឺ និងមាតាបិតា (TB)

ការចាក់ថ្នាំបង្ការ ឬការចាក់ថ្នាំ ជួយបង្ការជំងឺធ្ងន់ធ្ងរ ការធ្វើតេស្តស្បែកជំងឺរបេង ជួយក្នុងការដឹងថាអ្នកអាច
ឆ្លងជំងឺរបេងឬយ៉ាងណា ហើយការត្រូវបានទាមទារសម្រាប់ការចូលសិក្សា និងធ្វើការងារផងដែរ។ ការរក្សាកំណត់
ហេតុការណ៍ចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងដែលអាចធ្លាប់ទទួល អាចជាការលំបាក។ វាកាន់តែលំបាកបើសិនជាត្រូវ
បានផ្តល់ឲ្យពីគ្រូពេទ្យច្រើននាក់។ ថ្ងៃនេះ វិជ្ជបណ្ឌិតប្រើប្រាស់ប្រព័ន្ធចុះឈ្មោះមានសុវត្ថិភាពហៅថា **ប្រព័ន្ធចុះឈ្មោះ
ការចាក់ថ្នាំបង្ការ (immunization registry)** ដើម្បីរក្សាកំណត់ហេតុនៃការចាក់ថ្នាំ និងការធ្វើតេស្តស្បែកជំងឺរបេង។
បើអ្នកផ្តល់ប័ណ្ណវេជ្ជបណ្ឌិត វេជ្ជបណ្ឌិតថ្មីរបស់អ្នក អាចប្រើប្រាស់ប្រព័ន្ធចុះឈ្មោះ ដើម្បីមើលកំណត់ហេតុ
ចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេង។ វាជាសិទ្ធិរបស់អ្នកក្នុងការជ្រើសរើសថាតើអ្នកចង់ចែករំលែកកំណត់ហេតុ
ចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងជាមួយ **ការិយាល័យចុះឈ្មោះការចាក់ថ្នាំបង្ការកាលីហ្វ័រញ៉ា** ឬយ៉ាងណា។

តើប្រព័ន្ធចុះឈ្មោះជួយអ្វីខ្លះដល់អ្នក?

- រក្សាកំណត់ហេតុនៃការចាក់ថ្នាំ និងការធ្វើតេស្តស្បែកជំងឺរបេងទាំងអស់ (ការធ្វើតេស្តស្បែក/ការឆ្លុះកាំរស្មីអ៊ិចលើទ្រូង) ដូច្នេះ
អ្នកនឹងមិនបាត់បង់ ឬត្រូវការកំណត់ហេតុរំលឹកច្រើនពេក នៅពេលអ្នក ឬកូនរបស់អ្នកត្រូវការចាក់ថ្នាំនោះទេ
- ផ្តល់ឲ្យអ្នកនូវច្បាប់ចម្លងមួយនៃកំណត់ហេតុការចាក់ថ្នាំ/ជំងឺរបេង ពីវេជ្ជបណ្ឌិត
- អាចបង្ហាញភស្តុតាងអំពីការចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេង ដែលចាំបាច់ដើម្បីចាប់ផ្តើមការថែទាំកុមារ ចូលសិក្សា ឬ
ការងារថ្មី

តើប្រព័ន្ធចុះឈ្មោះជួយអ្វីខ្លះដល់ក្រុមថែទាំសុខភាពរបស់អ្នក?

- វេជ្ជបណ្ឌិត គិលានុបដ្ឋាក គម្រោងសុខភាព និងភ្នាក់ងារសុខភាពសាធារណៈប្រើប្រាស់ប្រព័ន្ធចុះឈ្មោះដើម្បី:
- មើលថាត្រូវការការចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងមួយណា
 - បង្ការជំងឺនៅក្នុងសហគមន៍របស់អ្នក
 - រំលឹកអ្នកអំពីការចាក់ថ្នាំដែលត្រូវការ
 - ជួយរក្សាកំណត់ហេតុ

តើសាលារៀន ឬកម្មវិធីផ្សេងអាចមើលប្រព័ន្ធចុះឈ្មោះបានដែរឬទេ?

- បាន ប៉ុន្តែមានដែនកំណត់។ សាលារៀន អង្គការថែទាំកុមារ និងភ្នាក់ងារផ្សេងទៀតដែលត្រូវបានអនុញ្ញាត
ក្រោមច្បាប់កាលីហ្វ័រញ៉ា និង:
- មើលការចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងរបស់កុមារដែលត្រូវការសម្រាប់កម្មវិធីរបស់ខ្លួន
 - ធ្វើឲ្យប្រាកដថាកុមារ មានការចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងចាំបាច់គ្រប់គ្រាន់ដើម្បីចាប់ផ្តើមទទួលបានការថែទាំ ឬ
ចូលសាលារៀន

តើព័ត៌មានអ្វីខ្លះ ដែលអាចចែករំលែកក្នុងប្រព័ន្ធចុះឈ្មោះបាន?

- ឈ្មោះអ្នកជំងឺ ភេទ និងទីកន្លែងកំណត់
- ព័ត៌មានលម្អិតអំពីការចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងរបស់
អ្នកជំងឺ
- ឈ្មោះមាតាបិតា ឬអាណាព្យាបាល
- ព័ត៌មានមានកម្រិតដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺ

អ្វីដែលបានបញ្ចូលនៅក្នុងប្រព័ន្ធចុះឈ្មោះ ត្រូវបានចាត់ទុកដូចជាព័ត៌មានវេជ្ជសាស្ត្រឯកជនផ្សេងទៀត។
ការប្រើប្រាស់ខុសលើប្រព័ន្ធចុះឈ្មោះ អាចត្រូវផ្តន្ទាទោសដោយច្បាប់។ ស្ថិតក្រោមច្បាប់កាលីហ្វ័រញ៉ា បានតែ
ការិយាល័យវេជ្ជបណ្ឌិតរបស់ គម្រោងសុខភាព ឬនាយកដ្ឋានសុខភាពសាធារណៈប៉ុណ្ណោះ ដែលអាចមើល
អាសយដ្ឋាន និងលេខទូរស័ព្ទរបស់អ្នកបាន។

សិទ្ធិអ្នកជំងឺ និងសិទ្ធិមាតាបិតា

- វាជាសិទ្ធិស្រាប់ច្បាប់ក្នុងការស្នើសុំ:
- មិនចែករំលែកកំណត់ហេតុការចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងរបស់អ្នក(ឬរបស់កូនអ្នក)ជាមួយអ្នកដទៃក្រៅពី
វេជ្ជបណ្ឌិតរបស់អ្នក*
 - មិនទទួលបានការរំលឹកពីការចាក់ថ្នាំពីការិយាល័យវេជ្ជបណ្ឌិតរបស់អ្នក
 - មើលច្បាប់ចម្លងនៃកំណត់ហេតុការចាក់ថ្នាំ/ការធ្វើតេស្តស្បែកជំងឺរបេងរបស់អ្នក ឬកូនអ្នក
 - ថាអ្នកណាបានមើលកំណត់ហេតុ ឬសុំឲ្យវេជ្ជបណ្ឌិតកែប្រែកំហុសដោយប្រការណាមួយ

ប្រសិនបើអ្នកចង់ឱ្យកំណត់ត្រារបស់អ្នកឬកំណត់ត្រារបស់កូនអ្នកជាមួយអ្នកប្រើ CAIR2 ផ្សេងទៀតសូមកុំធ្វើអី
អ្នកបានធ្វើរួចហើយ។

ប្រសិនបើអ្នកមិនចង់ឱ្យកំណត់ត្រារបស់កូនអ្នកឬអ្នកចែករំលែកជាមួយអ្នកប្រើ CAIR
ផ្សេងទៀតសូមសេវាកម្មរបស់អ្នកដើម្បីឱ្យដឹងថាតើពួកគេផ្តល់សុវត្ថិភាពចែករំលែករបស់អ្នកទៅ
CAIR ដោយរបៀបណា។ ប្រសិនបើពួកគេមិនបានធ្វើទៅទំព័រទម្រង់ CAIR (<http://cairweb.org/cair-forms/>)
ហើយបំពេញសំណើដើម្បីចាត់សេវារបាយការណ៍ CAIR របស់ខ្ញុំ។ កំណត់ត្រាដែលបានចាក់សោក្នុង CAIR
ក៏អាចត្រូវបានដោះសោដោយបំពេញសំណើដើម្បីដោះសោឯកសារ CAIR របស់ខ្ញុំផងដែរ។
ទូរសារសំណុំបែបបទដែលបានបោះពុម្ពតាមអ៊ីម៉ែលទៅកាន់លេខ 1-888-436-8320, CAIRHelpDesk@cdph.ca.gov ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងសហការី CAIR តាមលេខ 800-578-7889 ឬ CAIRHelpDesk@cdph.ca.gov

* តាមច្បាប់ ឬស្តីសុខភាពសាធារណៈអំពីការមើលប្រព័ន្ធចុះឈ្មោះវេជ្ជ ក្នុងករណីច្បាប់ទាក់ទងនឹងសុខភាពសាធារណៈ។